



ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
AGRICULTURAL AND RURAL DEVELOPMENT BANK

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គម្រោងដាំខាត់ណាឆ្មាំ ក្នុងផ្ទះសំណាក់



គណៈកម្មការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃ អេ.អ.ឌី.ប៊ី
ឆ្នាំ២០២២

សេចក្តីសង្ខេបនៃគម្រោង

- ១- ទីតាំងកសិករដាំ ÷ នៅភូមិពោធិព្រះសង្ឃ ឃុំតាកាម ស្រុកត្រាំកក់ ខេត្តតាកែវ
- ២- គម្រោង ÷ ដំណាំខាត់ណាផ្កាក្នុងផ្ទះសំណាញ់
- ៣- ទំហំផ្ទះសំណាញ់ ÷ ២៤០ម៉ែត្រការ៉េ (ទទឹង១០ម៉ែ x បណ្តោយ២៤ម៉ែ)
- ៤- ទំហំរង ÷ ទទឹង១ម៉ែ x បណ្តោយ២៣ម៉ែ ដោយទុកគម្លាត ០,៥ម៉ែ ចុងនិងដើមរង
- ៥- ចំនួនរង ÷ ធ្វើបាន៨រង ដោយរក្សាគម្លាត០,២២មពីរង១ទៅរង១
- ៦- ការសាបបណ្តុះកូន ÷ បណ្តុះកូនអាយុចាប់ពី២៥ថ្ងៃ ទៅ៣០ថ្ងៃ ទើបដកយកទៅដាំ
- ៧- រយៈពេលដាំថ្ងៃ/វដ្ត ÷ ពី៤៥ ទៅ៥៥ថ្ងៃ ទើបប្រមូលផល (តាមពូជ)
- ៨- ក្រោយពីប្រមូលផល ÷ ទុកចន្លោះពេលហាលដី និងសម្អាតស្មៅ ពី៧ថ្ងៃ ទៅ១០ថ្ងៃ
- ៩- រដូវកាលដាំដុះ ÷ អាចដាំបានពេញ១ឆ្នាំ អាស្រ័យដោយមានប្រភពទឹកគ្រប់គ្រាន់
(បើដាំគ្រាប់១ឆ្នាំដាំបាន៤វដ្ត/ឆ្នាំ បើដាំកូនដាំបាន៦វដ្ត/ឆ្នាំ)
- ១០- ទិន្នផលក្នុង១រង ÷ ជាមធ្យម ៣គ.ក្រ/ម៉ែ^២ ឬ ៦៩គ.ក្រ/រង
- ទិន្នផលក្នុង៨រង ÷ ៦៩គ.ក្រ x ៨ = ៥៥២គ.ក្រ (ស្រុកស្រុត ៥% នៅសល់ ៥២៤,៤គក្រ)
- ១១- ទីផ្សារ ÷ ឈ្នួញចុះទិញដល់ចម្ការ ឬដឹកមកទីផ្សារបោះដុំ
- ១២- តម្លៃ ÷ ពី ៥,០០០- ៩,០០០រៀល/គ.ក្រ (តម្លៃជាមធ្យម ៧,០០០រៀល/គ.ក្រ)
- ១៣- បច្ចេកទេសដាំដុះ ÷ ទទួលបានការបណ្តុះបណ្តាលពីក្រសួងកសិកម្ម គម្រោង ASPIRE
និងគម្រោង AIMS
- ១៤- គម្រោងចំណាយ ÷ ការដាំខាត់ណាផ្កាក្នុងផ្ទះសំណាញ់លើផ្ទៃដីទំហំ ២៤០ម៉ែត្រការ៉េ
ត្រូវការដើមទុនចាប់ផ្តើមចំនួន 11,860,200 រៀល (មានដីផ្ទាល់ខ្លួន)

ចំណាយវិនិយោគលើការរៀបចំ ផ្ទះសំណាញ់+ ប្រព័ន្ធស្រោចស្រព	ចំណាយយលើការដាំដុះ និងថែទាំ/វដ្ត	ចំណាយសរុប វដ្តចាប់ផ្តើម
11,124,200 រៀល	736,000 រៀល	11,860,200 រៀល

គម្រោងចំណាយលម្អិតរួមមាន៖

បរិយាយ	ឯកតា	ចំនួន ឯកតា	តម្លៃ/ឯកតា (រៀល)	តម្លៃសរុប (រៀល)
ចំណាយសរុប = ១+២				11,860,200
១- ចំណាយលើការដាំដុះ- ថែទាំ				736,000
ធ្វើដី+ ពូនរង	សារ	1	100,000	100,000
កំបោរសម្លាប់មេរោគ	គ.ក	15	2,000	30,000
ចំណាយលើការបណ្តុះកូន	សារ	1	50,000	50,000
ពូជ	កញ្ចប់	1	40,000	40,000
ជីកសិកម្ម	គ.ក	12.5	1,600	20,000
ជីទ្រាប់បាត (លាមកគោ+ លាមកទា)	បារ	24	4,000	96,000
ថ្នាំសម្លាប់សត្វល្អិត+ ការពារជំងឺ	វដ្ត	1	20,000	20,000
ថ្លៃអគ្គីសនីបូមទឹកស្រោចស្រព	វដ្ត	1	60,000	60,000
ពលកម្មថែទាំ	វដ្ត	1	200,000	200,000
សម្ភារៈវេចខ្ចប់	វដ្ត	1	20,000	20,000
សេវាប្រមូលផល+ ដឹកជញ្ជូន	វដ្ត	1	100,000	100,000
២- ចំណាយលើការរៀបចំផ្ទះសំណាក់- ប្រព័ន្ធស្រោចស្រព				11,124,200
ម៉ូទ័របូមទឹក	គ្រឿង	1	660,000	660,000
ខ្សែភ្លើង	ដុំ	1	80,000	80,000
ទុយោមេ	ដើម	10	20,000	200,000
ទុយោដំណាក់ទឹក	ដុំ	1	115,000	115,000
ទុយោសាច	ដុំ	1	45,000	45,000
រ៉ូប៊ីណេតំណាក់ទឹក	គ្រាប់	32	600	19,200
ទុយោកែង+ តេ	គ្រាប់	9	3,000	27,000
រ៉ូប៊ីណេធំ	គ្រាប់	5	10,000	50,000
ហ្វឺត	គ្រាប់	32	4,000	128,000
គ្របបណ្តុះកូន	បន្ទះ	50	4,000	200,000
ផ្ទះសំណាក់ (១០ម៉ែ x ២៤ម៉ែ)	ម៉ែ ^២	240	40,000	9,600,000

១៤- ការវិភាគសេដ្ឋកិច្ចលើការដាំខាតណាផ្កាក្នុង១វដ្ត លើផ្ទៃដី ២៤០ម៉ែត្រការ៉េ ៖

ចំណាយ	ចំណូល	ចំណេញ	ថ្លៃដើម/ គ.ក	ចំណេញ/ គ.ក
1,119,789 រៀល	3,668,000 រៀល	2,548,211 រៀល	2,137 រៀល	4,863 រៀល

១៥- ចំណូល- ចំណាយលើការដាំខាតណាផ្កាក្នុងផ្ទះសំណាក់លើផ្ទៃដី ២៤០ម^២ ក្នុង១វដ្តរយៈពេល៤៥ថ្ងៃ

បរិយាយ	ឯកតា	ចំនួន ឯកតា	តម្លៃ/ឯកតា (រៀល)	តម្លៃសរុប (រៀល)	ចំនួនសារ រំលោះ	ទឹកប្រាក់សរុប ក្នុង១វដ្ត(រៀល)
១- ចំណូលពីការលក់ផ្កាខាតណា	គ.ក	524	7,000	3,668,000		3,668,000
២- ចំណាយសរុប = ចំណាយប្រែប្រួល + ចំណាយមិនប្រែប្រួល						1,119,789
២.ក. ចំណាយប្រែប្រួលសរុប						736,000
ធ្វើដី+ ព្ងនរង	សារ	1	100,000	100,000		100,000
កំបោសម្តាប់មេរោគ	គ.ក	15	2,000	30,000		30,000
ចំណាយលើការបណ្តុះកូន	សារ	1	50,000	50,000		50,000
ពូជ	កញ្ចប់	1	40,000	40,000		40,000
ដឹកសិកម្ម	គ.ក	12.5	1,600	20,000		20,000
ដីទ្រាប់បាត (លាមកគោ+ លាមកទា)	បារី	24	4,000	96,000		96,000
ថ្នាំសម្លាប់សត្វល្អិត+ ការពារជំងឺ	វដ្ត	1	20,000	20,000		20,000
ថ្លៃអគ្គីសនីបូមទឹកស្រោចស្រព	វដ្ត	1	60,000	60,000		60,000
ពលកម្មថែទាំ	វដ្ត	1	200,000	200,000		200,000
សម្ភារៈវេចខ្ចប់	វដ្ត	1	20,000	20,000		20,000
សេវាប្រមូលផល+ ដឹកជញ្ជូន	វដ្ត	1	100,000	100,000		100,000
២.ខ. ចំណាយមិនប្រែប្រួលសរុប						383,789
ម៉ូទ័របូមទឹក (ប្រើបាន៥ឆ្នាំ, ១ឆ្នាំ= ៦វដ្ត)	គ្រឿង	1	660,000	660,000	30	22,000
ខ្សែភ្លើង	ដុំ	1	80,000	80,000	30	2,667
ទុយោមេ	ដើម	10	20,000	200,000	30	6,667
ទុយោដំណាក់ទឹក (៣ឆ្នាំ)	ដុំ	1	115,000	115,000	18	6,389
ទុយោសាច	ដុំ	1	45,000	45,000	18	2,500
រ៉ូប៊ីណេតំណាក់ទឹក	គ្រាប់	32	600	19,200	18	1,067
ទុយោកែង+ តេ	គ្រាប់	9	3,000	27,000	18	1,500

រ៉ូប៊ីណេធំ	ត្រាប់	5	10,000	50,000	18	2,778
ហ្វីត	ត្រាប់	32	4,000	128,000	18	7,111
គ្រែបណ្តុះកូន	បន្ទះ	50	4,000	200,000	18	11,111
ផ្ទះសំណាក់ (១០ម៉ែ x ២៤ម៉ែ) ៥ឆ្នាំ	ម៉ែ ^២	240	40,000	9,600,000	30	320,000
៣-ចំណេញសរុប						2,548,211
ថ្លៃដើមផលិត/គ.ក						2,137
ចំណេញ/គ.ក						4,863

១៦- លទ្ធភាពចំណេញដោយផ្អែកលើនិន្នាការតម្លៃ៖

- តម្លៃទាបបំផុត៖ ៥,០០០រៀល/គ.ក្រ និង តម្លៃខ្ពស់បំផុត៖ ៩,០០០រៀល/គ.ក្រ

ករណី	ទិន្នផល (គ.ក)	តម្លៃ (រៀល/គ.ក)	ចំណូលសរុប (រៀល)	ចំណាយសរុប (រៀល)	ចំណេញសរុប	
					(រៀល)	%
ករណីទី១	524	5,000	2,620,000	1,119,789	1,500,211	134%
ករណីទី២	524	6,000	3,144,000	1,119,789	2,024,211	181%
ករណីទី៣	524	7,000	3,668,000	1,119,789	2,548,211	228%
ករណីទី៤	524	8,000	4,192,000	1,119,789	3,072,211	274%
ករណីទី៥	524	9,000	4,716,000	1,119,789	3,596,211	321%

១៧- តម្រូវការចំនួនផ្ទះសំណាក់សម្រាប់ការដាំដុះវិលដុំដើម្បីទទួលបានចំណូល ៦,០០០ ដុល្លារ/ថ្ងៃ

ករណី	លទ្ធផលជាក់ស្តែងក្នុង១ផ្ទះសំណាក់			ផែនការ		
	ទិន្នផល ជាមធ្យម គ.ក/ផ្ទះ	តម្លៃ រៀល/គ.ក	ចំណូលពីការ លក់សរុប	ចំណូលពីការលក់ ឱ្យបាន 6,000\$ =24,000,000៛	តម្រូវការ ផ្ទះសំណាក់ ដាំដុះ/រដ្ឋ	តម្រូវការ ផ្ទះសំណាក់ ដាំដុះវិលដុំ
A	B	C	D=B*C	E	F=E/D	G=F*55 ⁽¹⁾
ករណីទី១	524	5,000	2,620,000	24,000,000	9	495
ករណីទី២	524	6,000	3,144,000	24,000,000	8	440
ករណីទី៣	524	7,000	3,668,000	24,000,000	7	385
ករណីទី៤	524	8,000	4,192,000	24,000,000	6	330
ករណីទី៥	524	9,000	4,716,000	24,000,000	5	275

(1)- រយៈពេលដាំក្នុង១រដ្ឋ = ៥៥ថ្ងៃដោយបូកបញ្ចូលរយៈពេលហាល/សម្អាតដី ១០ថ្ងៃ

១៨- តុណ្ហប្រយោជន៍នៃការដាំដុះបន្លែក្នុងផ្ទះសំណាក់៖

ការដាំបន្លែនៅលើទីវាលនាពេលបច្ចុប្បន្ន ការបំផ្លាញពីសត្វល្អិតចង្រៃគឺជាបញ្ហាប្រឈមទីមួយ ក្រៅពីនោះការប្រែប្រួលអាកាសធាតុក៏ជាឧបសគ្គរារាំងដល់ការដាំដុះផងដែរ ដូចជាភ្លៀងខុសរដូវកាល ខ្យល់ខ្លាំង ថ្ងៃក្តៅខ្លាំងជាដើម។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ការដាំបន្លែនៅក្នុងផ្ទះសំណាក់គឺអាច ទប់ទល់សត្វល្អិតបំផ្លាញបន្លែដោយមិនប្រើប្រាស់ថ្នាំពុលគីមី និងជួយការពារដំណាំបន្លែពីទឹកភ្លៀងដែល ប៉ះពាល់ដោយផ្ទាល់លើដំណាំធ្វើឱ្យខូចខាតស្លឹក បាក់ធាង ឬច្រោះខ្នាតដីលើស្លឹកដំណាំ រលួយស្លឹក ដែល នេះជាចំណុចសំខាន់អាចបង្កលក្ខណៈដល់ការដាំបន្លែនៅរដូវភ្លៀងបានទៀតផង។ ការដាំដំណាំបន្លែក្នុង ផ្ទះសំណាក់គឺពិតជាមានអត្ថប្រយោជន៍ច្រើនសម្រាប់ប្រជាកសិករ។ កសិករដែលដាំដំណាំបន្លែក្នុងផ្ទះ សំណាក់មានភាពងាយស្រួលក្នុងការមើលថែ ចៀសផុតពីការបំផ្លាញរបស់សត្វល្អិតចង្រៃគ្រប់ប្រភេទ ដំណាំល្អិតលាស់ល្អ ទទួលបានកម្ដៅគ្រប់គ្រាន់ជាដើម។ ជាងនេះទៅទៀត កសិករក៏មានជីវភាពធូរធារ ជាងមុន ដោយសារដំណាំទទួលបានទិន្នផលខ្ពស់និងមានសុខភាពល្អ រកចំណូលបានខ្ពស់ និងអាចធ្វើការ ដាំដុះបានពេញមួយឆ្នាំ។ ការដាំដំណាំក្នុងផ្ទះសំណាក់ និងនៅក្រៅផ្ទះសំណាក់ គឺមានការខុសគ្នាឆ្ងាយ ណាស់ ទាំងសុខភាព ទាំងជីវភាព។

១៩ - បច្ចេកទេសដាំដុះ

ក)- លក្ខណៈទូទៅនៃខាត់ណាផ្កា ៖

ដំណាំខាត់ណាផ្កា ជាដំណាំដែលបងប្អូនប្រជាកសិករខ្មែរនិយមដាំ ជាប្រភេទបន្លែកំពុងពេញនិយម ទទួលបានច្រើន អាចដាំដុះពេញមួយឆ្នាំ ហើយវាជាដំណាំត្រូវការសីតុណ្ហភាពជាមធ្យមចាប់ពី ១៥ - ២០ អង្សាសេ។ ខាត់ណាផ្កា ជាប្រភេទបន្លែដែលក្លាយមកពីស្ពៃក្តោបព្រៃ មានផ្កាពិណស ពិណស្វាយ ពិណ លឿង និងពិណទឹកក្រូច ។

ខ)- ការរៀបចំដី និងលើករង៖

- សម្អាតដីដោយរើសស្មៅឱ្យអស់ និងភ្ជួរជម្រៅពី ១៥ទៅ៣០ស.ម
- កាប់រាស់ដីឱ្យម៉ត់រួចហាលពី៧ថ្ងៃទៅ១០ថ្ងៃ
- ប្រើដីធម្មជាតិ ឬដីកំប៉ុស ដីលាមកសត្វ ទ្រាប់បាត
- ការលើករងដាំទទឹង១ម បណ្តោយតាមសណ្ឋានដី មិនឱ្យលើសពី១៥ម និងមានកំពស់រងពី ២០ ទៅ៣០សម

គ)- ការរៀបចំបណ្តុះកូន៖ ការរៀបចំបណ្តុះកូនដំណាំចែកជា២រដូវគឺ:

រដូវវស្សាបណ្តុះកូនក្នុងកន្លែងស្លឹកចេក មុនដំបូងត្រូវរៀបចំលាយដីជាមួយ លាមកសត្វ និងធុង អង្កាមដោយបរិមាណដី៣ភាគ លាមកសត្វ១ភាគ និងធុង អង្កាម១ភាគ លាយបញ្ចូលគ្នា រួចច្រកចូលទៅ ក្នុងកន្លែងស្លឹកចេក ដោយដាក់១គ្រាប់ក្នុង១កន្លែង រួចគ្របវាដោយស្បែកចំបើង ២ទៅ៣ថ្ងៃ ឱ្យវាដុះពន្លក ទើបបើកវាចេញ។

រដូវប្រាំងគេបណ្តុះនៅលើថ្នាលតែម្តង ចំពោះការលាយដីដូចលាយដាក់ក្នុងកន្លែងដែរគ្រាន់តែយើង សាបវាស្តើងៗលើថ្នាលដើម្បីឱ្យកូនដំណាំលូតលាស់ថ្លោសល្អ បន្ទាប់មកគ្របដោយស្បែក ចំបើង២ទៅ ៣ ថ្ងៃឱ្យដុះពន្លកទើបបើកចេញដោយធ្វើការស្រោចទឹក១ថ្ងៃ២ដង និងបាញ់ថ្នាំការពារសត្វល្អិតបំផ្លាញរហូត ដល់កូនដំណាំមានស្លឹក៤ឬ៥ (ឬកូនដុះរយៈពេល ២៨ទៅ៣០ថ្ងៃ) ទើបដកយកទៅដាំបាន។

ឃ)- ការដាំដុះ៖

ការរៀបចំដីមុនពេលដាំ យើងត្រូវភ្ជួររាស់ដីចំនួន៣ដង ដោយភ្ជួរដីជម្រៅចាប់ពី១៥-៣០ស.ម. ដើម្បី ឱ្យដីរាបស្មើនិងឆ្អិនល្អ ហាលដីចោលចាប់ពី៧-១០ថ្ងៃ ទទឹង១០០ស.ម.និងបណ្តោយតាមចម្ងាយ របស់ដីពិត ចន្លោះរង២០ស.ម. បន្ទាប់មកដាក់ខ្សែទាញរួចកាប់រណ្តៅជាជួរ ដែលកាប់រណ្តៅជម្រៅចាប់ពី ៨-១០ស.ម.រួច ដាក់លាមកសត្វ១ក្តាប់ និងដីធម្មជាតិជប៉ុន ១ស្លាបព្រាបាយក្នុង១រណ្តៅ ដោយចន្លោះគុម្ព ៣តឹកបន្ទាប់មកដកកូនមកដាំ គឺដាំនៅពេលរសៀលត្រជាក់និងស្រោចទឹកជាប្រចាំ១ថ្ងៃ២ដង (ព្រឹកល្ងាច) កម្ពស់រងរដូវវស្សាត្រូវលើករងកម្ពស់២០-២៥ស.ម. និងរដូវប្រាំងត្រូវលើករងកម្ពស់ចាប់ពី១០-១៥ស.ម ។

ង)- ការថែទាំ

កូនខាត់ណាផ្កាត្រូវស្រោចទឹកនិងដាក់ដីឱ្យបានទៀងទាត់ ទើបផ្តល់ផ្កាបានល្អ។ ចំពោះដីដែល មានល្បាយច្រើនជាងខ្សាច់ត្រូវដាក់ដី១៥ថ្ងៃម្តង តែបើដីខ្សាច់ច្រើនជាងត្រូវដាក់ដី៧ទៅ១០ថ្ងៃម្តង។ ត្រូវ សំងាតស្មៅជាប្រចាំ ដើម្បីឱ្យកូនខាត់ណាលូតលាស់ល្អ ដាក់ដីក្រោយពេលជ្រោយដីហើយ ត្រូវរោយដី តាមចន្លោះគុម្ព ហើយជ្រោយដីលប់ បន្ទាប់ពីដាក់ដី ហើយត្រូវស្រោចទឹកឱ្យជោកដើម្បីឱ្យដីមានសំណើម ខាត់ណាឆាប់កាន់ផ្កា និងត្រូវពិនិត្យមើលការពារសត្វល្អិតចង្រៃបំផ្លាញដំណាំ ។

ពេលផ្កាបានទំហំ៤សម ត្រូវចាប់ស្លឹកអមផ្កាពត់រកគ្នា ហើយខ្ចាស់ឱ្យជាប់ ដើម្បីបាំងពន្លឺនិងកំដៅ រហូតដល់ផ្កាធំល្មម ប្រមូលផល។

ការស្រោចទឹក ស្រោចនៅពេលព្រឹក និងស្រោចនៅពេលថ្ងៃ កុំស្រោចនៅពេលល្ងាចពេកអាចធ្វើ ឱ្យកូនខាត់ណាមានបញ្ហាល្អយ ឬរលាកដើម ។ ស្រោចទឹកឱ្យបានទៀងទាត់មិនត្រូវឱ្យដីស្ងួត ពិសេស

បន្ទាប់ពីដាំកូន ព្រោះកូនខាតណាត្រូវការទឹក ដីសម្រាប់ការលូតលាស់របស់បូស ដើម ស្លឹក ។ ពេលផ្កា ហើយក៏ត្រូវស្រោចទឹកឱ្យបានល្អទៀងទាត់ទើបផ្កាចេញបានល្អ។ ពិនិត្យដីជុំវិញគល់ខាតណាបើស្លូតខ្លាំង ត្រូវបន្ថែមការស្រោចទឹក តែបើសើមខ្លាំងត្រូវបន្ថយការស្រោចទឹក។

ច)- ការប្រមូលផល

ខាតណាផ្កាអាចប្រមូលផលបានពីអាយុ ៤៥-៥៥ថ្ងៃ បន្ទាប់ពីដាំកូន (អាស្រ័យលើប្រភេទពូជ) កាត់ផ្កាពេលព្រឹក ដោយរក្សាស្លឹកអមផ្កា ៤-៥ស្លឹក មិនត្រូវទុកផ្កាដែលកាត់ហើយឱ្យត្រូវកំដៅថ្ងៃទេ ផ្កា ដែលកាត់ហើយ ត្រូវកាត់ត្រូវជ្រើសរើសផ្កា និងរៀបតាមទំហំ ចំពោះទិន្នផលដែលទទួលបានការដាំក្នុងផ្ទះ សំណាញ់ គិតជាមធ្យម ចាប់ពី ១៨ ដល់២២ តោនក្នុងផ្ទៃដីមួយហិកតា។

២០- ចំណុចខ្លាំង៖

- មានតម្រូវការទីផ្សារ និងអាចលក់បានគ្រប់រដូវ ដោយឈ្នួញចុះមកទិញដល់ចម្ការ
- អាចរកបានប្រាក់ចំណូលបានសមរម្យ
- មានបទពិសោធន៍ ក្នុងការដាំបន្លែរយៈពេលយូរឆ្នាំ
- មានដីចំការផ្ទាល់ខ្លួន មិនជួលដីគេ
- ប្រភពទឹកមានគ្រប់គ្រាន់ គឺប្រើទឹកត្រពាំងផ្ទាល់ខ្លួនក្បែរចម្ការ
- មិនចាំបាច់ប្រើថ្នាំពុលគីមី
- ងាយស្រួលថែទាំ

២១- ចំណុចខ្សោយ៖

- ផ្ទះសំណាញ់មានទំហំតូច ដំណាំមានតិច មិនអាចផ្គត់ផ្គង់ដល់តម្រូវការទីផ្សារបានគ្រប់គ្រាន់
- ផ្ទះសំណាញ់ទិញមានតម្លៃថ្លៃ ប្រើបានត្រឹមតែ៥ឆ្នាំ ត្រូវជួសជុលបណ្តើរៗ
- នៅខ្វះបច្ចេកទេសក្នុងការដាំដុះ ដាំបានទិន្នផលតិច
- ការផ្សព្វផ្សាយពីបច្ចេកទេសដាំដំណាំពីសមត្ថកិច្ចជំនាញនៅមានកម្រិត
- ការស្រោចស្រពដំណាំពេលខ្លះខ្លះទឹកដោយត្រពាំងរឹងខ្សែប្រាំង
- តម្លៃប្រេង និងអគ្គិសនីសម្រាប់ប្រើប្រាស់បូមទឹកមានតម្លៃខ្ពស់ បង្កើនថ្លៃដើម
- កសិករខ្លីទុនកម្ចីពីធនាគារ ឬគ្រឹស្ថានមីក្រូហិរញ្ញវត្ថុឯកជនមានអត្រាការប្រាក់ខ្ពស់ ជាកត្តាក្នុងការ បង្កើននូវថ្លៃដើមផលិត។
- តម្លៃលក់ផលិតផលឡើងចុះលឿនមិនទៀងទាត់ ជាទូទៅតម្លៃចុះទាបនៅពេលប្រមូលផល
- សត្វល្អិតបំផ្លាញ (ដង្កូវយោលទោង ទាកតូ និងរុយស) និងកើតជម្ងឺផ្សិតលើដំណាំ

- ខ្វះដើមទុនក្នុងការពង្រីកផ្ទះសំណាក់បន្ថែមដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សារ
- បញ្ហាពិបាករកទីផ្សារលក់ក្នុងតម្លៃដែលអាចចំណេញសមរម្យ

២២-ហានិភ័យ៖

ការដាំបន្លែក្នុងផ្ទះសំណាក់សិករអាចជួបនឹងហានិភ័យមួយចំនួន៖

ក-ហានិភ័យផលិតកម្ម៖ រដូវខ្លះជួបប្រទះសត្វល្អិតបំផ្លាញ និងជំងឺផ្សិតដែលអាចបណ្តាលមកពីការឆ្លងពីរុក្ខជាតិដែលដុះនៅជាប់ជុំវិញខាងក្រៅផ្ទះសំណាក់ដោយពុំបានសម្អាតឱ្យបានស្អាត ពុំមានវិធានការការពារដោយសម្លាងថាមានផ្ទះសំណាក់ការពារហើយ ដូចនេះធ្វើឱ្យទិន្នផលធ្លាក់ចុះ។ មួយវិញទៀតអាចឆ្លងពីជីកំប៉ុសដែលពុំបានសម្លាប់មេរោគឱ្យបានត្រឹមត្រូវមុននឹងយកទៅដាក់។

ខ-ហានិភ័យទីផ្សារ៖ ពេលខ្លះតម្លៃលក់បន្លែមានការធ្លាក់ចុះច្រើន ដោយសាររដូវខ្លះបន្លែជន់ខ្លាំងនៅលើទីផ្សារ ទោះបីជាបន្លែដែលដាំក្នុងផ្ទះសំណាក់ក៏ពុំអាចទទួលបានតម្លៃល្អដែរព្រោះបន្លែដែលដាំក្នុងផ្ទះសំណាក់នេះក៏លក់នៅលើទីផ្សារធម្មតាដែរ (ចូលផ្សារទំនើបតិចតួច ដោយសារគុណភាព និងការរេចខ្ចប់នៅមានកម្រិត ពុំទាន់សមស្របតាមស្តង់ដារ និងខ្វះក្នុងការទំនាក់ទំនងរកទីផ្សារជាមុន) ប្រជាជនអ្នកទិញមិនទាន់យល់ពីគុណភាពបន្លែក្នុងផ្ទះសំណាក់ ដែលមិនប្រើប្រាស់ថ្នាំគីមី។

គ-ហានិភ័យហិរញ្ញវត្ថុ៖ ការរៀបចំថវិកាពុំបានត្រឹមត្រូវដែលរដូវខ្លះខ្វះខាតទុនសម្រាប់ការថែទាំ និងទប់ទល់ហេតុការណ៍កើតឡើងដោយចៃដន្យ ដូចជាជម្ងឺរលួយស្លឹក ដោយត្រូវទិញធាតុចូលបណ្តាក់ពីឈ្នួញក្នុងអត្រាការប្រាក់ខ្ពស់។

